



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា
លេខ : ២៦៤ អនក្រ.ណក

អនុក្រឹត្យ
ស្តីពី

ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់

- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រាមួយចំនួននៃព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១.-

អនុក្រឹត្យនេះ កំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃដំណើរការគ្រប់គ្រងហានិភ័យ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចល្អរបស់ក្រសួង ស្ថាប័នអង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។



មាត្រា ២.-

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអង្គភាពសវនកម្មផ្ទៃក្នុង និងសវនដ្ឋាន នៅតាមបណ្តាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថាន សាធារណៈរដ្ឋបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៣.-

និយមន័យនៃវាក្យសព្ទសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់ក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។

**ជំពូកទី ២
រចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច**

មាត្រា ៤.-

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈ រដ្ឋបាល ត្រូវបង្កើតអង្គភាពសវនកម្មផ្ទៃក្នុង ព្រមទាំងបន្តពង្រឹងមុខងារសវនកម្មផ្ទៃក្នុងតាមការណែនាំរបស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃអាចសម្រេចបង្កើតអង្គភាពសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ មានការពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្របតាមបែបបទនិងនីតិវិធីជាធរមាន។

អង្គភាពសវនកម្មផ្ទៃក្នុងមានរចនាសម្ព័ន្ធសមស្របតាមទំហំក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល។

មាត្រា ៥.-

អង្គភាពសវនកម្មផ្ទៃក្នុងមានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖

- ១. រៀបចំផែនការ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញសវនកម្មផ្ទៃក្នុង ដោយមានការគាំទ្រទាំងស្មារតី និងថវិកាពីថ្នាក់ដឹកនាំ។
- ២. រៀបចំផែនការសវនកម្មដោយផ្អែកលើហានិភ័យ និងធនធានសវនកម្ម ដោយចម្លងជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ និងសវនដ្ឋាន យ៉ាងយូរត្រឹមដំណាច់ខែធ្នូមុនឆ្នាំអនុវត្ត លើកលែង តែករណីមានបញ្ញត្តិដោយឡែកដែលចែងផ្សេងពីនេះ។
- ៣. ចុះធ្វើសវនកម្មក្រៅផែនការដោយត្រូវមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាព សាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមសំណើរបស់អង្គភាពក្រោមឱវាទ និងប្រធានអង្គភាពសវនកម្មផ្ទៃក្នុង។



- ៤. ចុះសវនកម្មដោយផ្ទាល់និង/ឬមិនផ្ទាល់ ដោយផ្តល់ឬមិនផ្តល់ព័ត៌មានជាមុនតាមការចាំបាច់។
- ៥. វាយតម្លៃដោយឯករាជ្យលើប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចល្អ។
- ៦. ពិនិត្យលើប្រព័ន្ធដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងរបាយការណ៍របស់អង្គភាព ដើម្បីធានាអនុលោមភាពតាមគោលនយោបាយ ផែនការ នីតិវិធី និងបទប្បញ្ញត្តិគតិយុត្តជាធរមាន។
- ៧. វាយតម្លៃលើភាពសមស្រប ភាពគ្រប់គ្រាន់ អនុលោមភាព និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យនៅផ្នែករដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការនានាដែលបំពេញដោយមន្ត្រីរបស់សវនដ្ឋាន។
- ៨. វាយតម្លៃភាពសន្សំសំចៃ ប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងសង្គតិភាពនៃលទ្ធផលប្រតិបត្តិការរបស់កម្មវិធី គម្រោង និងអង្គភាព ទៅនឹងគោលបំណង គោលដៅ និងផែនការដែលបានកំណត់។
- ៩. ពិនិត្យមុខងារ សកម្មភាព ប្រតិបត្តិការ និងកម្មវិធីរបស់សវនដ្ឋាន ក្នុងការិយបរិច្ឆេទសមស្រប ដើម្បីបញ្ជាក់ថា ការអនុវត្តផែនការ ការតម្រង់ទិស ការគ្រប់គ្រង និងការត្រួតពិនិត្យ បានអនុលោមតាមការណែនាំ គោលនយោបាយ នីតិវិធី និងស្របតាមគោលបំណងរបស់សវនដ្ឋាន។
- ១០. ពិនិត្យលើអនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះការគ្រប់គ្រងធនធានមនុស្ស និងការអនុវត្តក្រមសីលធម៌ ព្រមទាំងឥរិយាបថមន្ត្រី និងបុគ្គលិករបស់សវនដ្ឋាន។
- ១១. ពិនិត្យលើការគ្រប់គ្រង ការការពារនិងថែទាំ និងផ្ទៀងផ្ទាត់អត្ថិភាពនៃទ្រព្យសម្បត្តិ។
- ១២. ពិនិត្យលើសុពលភាព ភាពជឿទុកចិត្តបាន ភាពទាន់ពេលវេលា ភាពត្រឹមត្រូវ ភាពពេញលេញ សុចរិតភាព និងភាពប្រើប្រាស់បាននៃព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានប្រតិបត្តិការ ព្រមទាំងវិធីសាស្ត្រដែលប្រើប្រាស់ក្នុងការកំណត់ ការវាស់វែង ការធ្វើចំណាត់ថ្នាក់ និងការវាយការណ៍អំពីព័ត៌មានទាំងនោះ។
- ១៣. ធ្វើសវនកម្មលើហេដ្ឋារចនាសម្ព័ន្ធ គោលការណ៍ និងប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាភាពសមស្រប ការសម្ងាត់ ប្តូរណាភាព សុវត្ថិភាព ភាពប្រើប្រាស់បាននៃទិន្នន័យនិងព័ត៌មាន និងភាពអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត កិច្ចសន្យា កិច្ចព្រមព្រៀង និងគោលការណ៍ណែនាំ សំដៅសម្រេចគោលបំណង និងគោលដៅរបស់សវនដ្ឋានប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាពខ្ពស់។
- ១៤. ពិនិត្យលើនីតិវិធី និងការអនុវត្តរបស់សវនដ្ឋាន ដើម្បីធានាថាវិធានការ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានបង្កើតសម្រាប់បង្ការ និងស្វែងរកទាន់ពេលវេលា ក្នុងករណីការកេងបន្លំកើតឡើង។
- ១៥. តាមដានការកែលម្អតាមអនុសាសន៍សវនកម្ម និងវាយតម្លៃលើវឌ្ឍនភាពនៃការកែលម្អ ក្នុងករណីពិនិត្យឃើញការកែលម្អមានលក្ខណៈពុំសមស្រប ឬពុំបានអនុវត្ត ត្រូវពិភាក្សាបន្ថែមដើម្បីសម្រេចបានតាមអនុសាសន៍ដែលបានឯកភាព។



- ១៦. ចូលរួមផ្តល់ប្រឹក្សាលើការរៀបចំផែនការ ការអភិវឌ្ឍ ការអនុវត្ត និងប្រតិបត្តិការនានារបស់សវនដ្ឋាន ដើម្បីធានានូវភាពសមស្រប ភាពគ្រប់គ្រាន់ សង្គតិភាព និងប្រសិទ្ធភាព។
- ១៧. ធ្វើរបាយការណ៍ផ្ទាល់ជូនរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាលនៃអង្គភាពសវនកម្មផ្ទៃក្នុងនោះ។
- ១៨. ធ្វើរបាយការណ៍សវនកម្មជូនសវនដ្ឋាននីមួយៗដែលមានកាតព្វកិច្ចកែលម្អតាមអនុសាសន៍ ដោយចម្លង ជូនរបាយការណ៍ប្រចាំឆ្នាំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ លើកលែងតែករណី មានបញ្ញត្តិដោយឡែកដែលចែងផ្សេងពីនេះ។
- ១៩. អនុវត្តរាល់ការងារ និងភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈ ប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាលនៃអង្គភាព សវនកម្មផ្ទៃក្នុងនោះប្រគល់ជូន។

ជំពូកទី៣

សិទ្ធិអំណាចនិងការទទួលខុសត្រូវ

មាត្រា ៦.-

សវនករផ្ទៃក្នុងមានសិទ្ធិពេញលេញ និងឯករាជ្យវិជ្ជាជីវៈ ដោយគ្មានការរារាំងលើការត្រួតពិនិត្យ និងចូលដល់ ឯកសារ ព័ត៌មាន គណនីធនាគារ មន្ត្រី បុគ្គលិក ទ្រព្យសម្បត្តិ ប្រតិបត្តិការ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

មាត្រា ៧.-

រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវចាត់សវនករផ្ទៃក្នុងឱ្យធ្វើសវនកម្មស្របតាមផែនការយុទ្ធសាស្ត្រសវនកម្ម ផែនការសវនកម្មប្រចាំឆ្នាំ និងតាមការចាំបាច់។

សវនដ្ឋានមានកាតព្វកិច្ច ដូចខាងក្រោម៖

- ផ្តល់កិច្ចសហការក្នុងការអនុវត្តនីតិវិធីសវនកម្មដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់
- សហការផ្តល់ និងអនុញ្ញាតឱ្យចូលដល់ឯកសារ ព័ត៌មាន គណនីធនាគារ មន្ត្រី បុគ្គលិក រចនាសម្ព័ន្ធគ្រប់គ្រង ទ្រព្យសម្បត្តិ ប្រតិបត្តិការ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងសហការអនុវត្តនីតិវិធីសវនកម្មនិង ការងារផ្សេងទៀត ដើម្បីអភិវឌ្ឍមុខងារសវនកម្មផ្ទៃក្នុងដោយគ្មានការរារាំង ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិគតិយុត្តជាធរមាន និងតាមការអនុញ្ញាតរបស់រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយក គ្រឹះស្ថានសាធារណៈរដ្ឋបាលសាមី
- ត្រូវយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍សវនកម្ម និងកែលម្អឱ្យបានទាន់ពេលវេលាកំណត់។



មាត្រា ៨.-

រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ត្រូវសម្របសម្រួលបែងចែកភារកិច្ចរវាងអង្គការដ្ឋាន ឬអធិការដ្ឋាន និងសវនកម្មផ្ទៃក្នុងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី ៤

ការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែង

មាត្រា ៩.-

ការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនៃសវនករផ្ទៃក្នុងតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ១០.-

បេក្ខជនដែលត្រូវតែងតាំងជាប្រធាន អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុង ត្រូវជាមន្ត្រីរាជការ និងបុគ្គលិកដែលមានសញ្ញាបត្រចាប់ពីថ្នាក់ឧត្តមសិក្សា ឬសញ្ញាបត្រសមមូលផ្នែកសវនកម្ម គ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ បច្ចេកវិទ្យាព័ត៌មាន ច្បាប់ វិស្វកម្ម សេដ្ឋកិច្ច ឬការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងមានបទពិសោធន៍ពាក់ព័ន្ធយ៉ាងតិច៥(ប្រាំ)ឆ្នាំ។

ចំពោះមន្ត្រី និងបុគ្គលិកសវនកម្ម ត្រូវមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា ឬសញ្ញាបត្រសមមូលផ្នែកសវនកម្ម គ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ គណនេយ្យ បច្ចេកវិទ្យាព័ត៌មាន ច្បាប់ វិស្វកម្ម និងសេដ្ឋកិច្ច ព្រមទាំងជំនាញរបស់អង្គភាពសាមី។

អ្នកជំនាញពិក្រៅអាចត្រូវបានជ្រើសរើសជាសមាជិកប្រតិភូសវនកម្មផ្ទៃក្នុងលើគោលដៅដែលទាមទារជំនាញដោយឡែក។ អង្គភាពសវនកម្មផ្ទៃក្នុង និងអង្គភាពផ្សេងទៀត អាចផ្លាស់ប្តូរមន្ត្រី និងបុគ្គលិក ក្នុងរយៈពេលកំណត់ដើម្បីពង្រឹងចំណេះដឹង និងដកពិសោធន៍ការងារ។

ជំពូកទី ៥

គោលការណ៍ នីតិវិធី និងស្តង់ដារសវនកម្មផ្ទៃក្នុង

មាត្រា ១១.-

ការអនុវត្តសវនកម្មផ្ទៃក្នុងត្រូវអនុលោមតាមគោលការណ៍ នីតិវិធី ស្តង់ដារ ក្រមសីលធម៌វិជ្ជាជីវៈ និងសេចក្តីណែនាំពាក់ព័ន្ធសវនកម្មផ្ទៃក្នុងដែលកំណត់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



ជំពូកទី៦

ការលើកទឹកចិត្តក្នុងមុខងារសេវាកម្មផ្ទៃក្នុង

មាត្រា១២._

អង្គភាពសេវាកម្មផ្ទៃក្នុងត្រូវទទួលបានការលើកទឹកចិត្តចំពោះការរកឃើញទាំងឡាយដែលជំរុញឱ្យមានកំណើនចំណូល សន្សំសំចៃនិងប្រសិទ្ធភាពចំណាយ និងធ្វើឱ្យប្រសើរឡើងដល់ប្រតិបត្តិការរបស់សវនកម្ម។ ការលើកទឹកចិត្តនេះអាចប្រើប្រាស់សម្រាប់អភិវឌ្ឍអង្គភាព ពង្រឹងសមត្ថភាព និងលើកទឹកចិត្តជូនដល់សវនករ។

វិធាននិងនីតិវិធីនៃការលើកទឹកចិត្តជាហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំពូកទី៧

ទណ្ឌកម្ម

មាត្រា១៣._

បុគ្គលទាំងឡាយណាដែលរារាំងដោយចេតនា ឬអចេតនា លើការចុះធ្វើសវនកម្ម កិច្ចដំណើរការនីតិវិធីសវនកម្មផ្ទៃក្នុង មិនផ្តល់កិច្ចសហការពេញលេញ ឬរំខានដល់មន្ត្រីដែលបំពេញតួនាទីសវនកម្ម ត្រូវបានដាស់តឿនផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ឬត្រូវទទួលទណ្ឌកម្មខាងវិន័យ ដូចមានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា១៤._

សវនករដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌សម្រាប់សវនករផ្ទៃក្នុង និងក្រមសីលធម៌មន្ត្រីរាជការ ត្រូវបានដាស់តឿនផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ឬត្រូវទទួលទណ្ឌកម្មខាងវិន័យ ដូចមានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី៨

អន្តរប្បញ្ញត្តិ

មាត្រា១៥._

លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ ត្រូវមានអានុភាពអនុវត្តទៅមុខទៀតរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស លើកលែងតែបទប្បញ្ញត្តិណាដែលផ្ទុយនឹងស្មារតីនៃអនុក្រឹត្យនេះ។



ជំពូកទី៩
អវសានប្បញ្ញត្តិ

មាត្រា១៦._

អនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសវនកម្ម ផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យ នេះ ត្រូវទុកជានិរាករណ៍។

មាត្រា១៧._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៥ រោច ខែ ទុតិយសាសន ឆ្នាំចោះ បញ្ចស័ក ព.ស.២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អាជ្ញាធរសវនកម្មជាតិ
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១៧
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង

សង្ហានុក្រម

- ក្រមសីលធម៌ សំដៅដល់គោលការណ៍ទាក់ទងនឹងវិជ្ជាជីវៈ និងវិធាននៃការអនុវត្តដែលពិពណ៌នាពីសីលធម៌សវនករ និងអង្គភាពសវនកម្មផ្ទៃក្នុងត្រូវគោរពតាម ដើម្បីលើកកម្ពស់វប្បធម៌សីលធម៌នៅក្នុងវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង និងបង្កើនទំនុកចិត្តចំពោះការធានាអះអាងលើការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ច។
- ធនធានសវនកម្ម សំដៅដល់ធនធានដែលសវនករប្រើប្រាស់ ដូចជា មន្ត្រី ពេលវេលា សេវា ថវិកា ព័ត៌មានបច្ចេកទេស និងមធ្យោបាយនានា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាប្រចាំនៅក្នុងដំណើរការសវនកម្ម។
- ប្រណិបតន៍ សំដៅដល់សុក្រឹតភាព ភាពពេញលេញ និងសុពលភាពនៃព័ត៌មាន ស្របតាមតម្លៃ និងការរំពឹងទុកនៃធុរកិច្ច។
- ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង សំដៅដល់វិធានការ ឬដំណើរការត្រួតពិនិត្យដែលបានរៀបចំនិងអនុវត្តដោយអង្គភាពផ្ទាល់ ដើម្បីផ្តល់ការធានាសមស្របក្នុងគោលបំណងសម្រេចបាននូវប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃកិច្ចប្រតិបត្តិការ ភាពជឿទុកចិត្តបាន និងសុចរិតភាពនៃព័ត៌មាន ព្រមទាំងអនុលោមភាពទៅនឹងគោលការណ៍ផែនការ នីតិវិធី និងបទប្បញ្ញត្តិជាធរមាន។
- ប្រសិទ្ធភាព សំដៅដល់ស្ថានភាពដែលសម្រេចបានទិន្នផលសក្តានុពលជា បរិមាណ គុណភាព និងពេលវេលា។
- ផែនការយុទ្ធសាស្ត្រសវនកម្ម សំដៅដល់កម្មវិធីការងារសវនកម្ម ដែលបានគ្រោងដោយផ្អែកលើការវាយតម្លៃហានិភ័យសម្រាប់អនុវត្តក្នុងរយៈពេល៣(បី) ទៅ៥(ប្រាំ) ឆ្នាំ។
- ផែនការសវនកម្មប្រចាំឆ្នាំ សំដៅដល់កម្មវិធីការងារសវនកម្ម ដែលបានគ្រោងដោយផ្អែកលើការវាយតម្លៃហានិភ័យ និងផែនការយុទ្ធសាស្ត្រសវនកម្មសម្រាប់អនុវត្តក្នុងរយៈពេល១(មួយ) ឆ្នាំ។
- សក្តិសិទ្ធិភាព សំដៅដល់ស្ថានភាពដែលសម្រេចបានផលល្អទទួលបានពីដំណើរការប្រព្រឹត្តទៅដោយប្រសិទ្ធភាព។
- សវនកម្មផ្ទៃក្នុង សំដៅដល់សកម្មភាពពិគ្រោះយោបល់និងការធានាអះអាងដោយឯករាជ្យ មិនលម្អៀងដោយប្រើអភិក្រមជាប្រព័ន្ធ មានជំនាញត្រឹមត្រូវក្នុងការវាយតម្លៃ និងបង្កើនប្រសិទ្ធភាពលើដំណើរការគ្រប់គ្រងហានិភ័យ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ច ដើម្បីបន្ថែមតម្លៃនិងធ្វើឱ្យប្រតិបត្តិការប្រសើរឡើងដែលអនុញ្ញាតឱ្យអង្គភាពសម្រេចគោលបំណងតាមការកំណត់។
- សវនករផ្ទៃក្នុង សំដៅដល់អ្នករាជការសាធារណៈដែលត្រូវបានចាត់តាំងឱ្យអនុវត្តសវនកម្មផ្ទៃក្នុង។
- សវនដ្ឋាន សំដៅដល់អង្គភាពដែលរងសវនកម្ម។
- សុចរិតភាព សំដៅដល់ស្ថានភាពស្មោះត្រង់ មិនលម្អៀង ដែលបង្កើតនូវជំនឿទុកចិត្តចំពោះការវិនិច្ឆ័យរបស់សវនករ។



- ស្តង់ដារ សំដៅដល់ក្របខ័ណ្ឌ បទដ្ឋាន និងកិច្ច ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នសវនកម្មផ្ទៃក្នុងអន្តរជាតិ ដែលកំណត់នូវនិយាម ឧត្តមានុវត្តន៍ សម្រាប់ការអនុវត្តសវនកម្មផ្ទៃក្នុង។
- ហានិភ័យ សំដៅដល់ឱកាសកើតឡើងនៃហេតុការណ៍ដែលនឹងមានផលប៉ះពាល់លើការសម្រេចបាននូវគោលដៅ។ ហានិភ័យត្រូវបានវាស់វែងជាកម្រិតផលប៉ះពាល់ និងឱកាសដែលអាចកើតមាន។
- អង្គភាពសវនកម្មផ្ទៃក្នុង សំដៅដល់អង្គភាពសវនកម្មផ្ទៃក្នុងដែលត្រូវបានបង្កើតឡើងស្របតាមអនុក្រឹត្យនេះ។
- អនុសាសន៍ សំដៅដល់វិធានការមានសារៈសំខាន់ដែលសវនករផ្តល់ជូនសវនដ្ឋាន ដើម្បីកែលម្អលក្ខខណ្ឌបច្ចុប្បន្ន ឬធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការ។
- អភិបាលកិច្ច សំដៅដល់បណ្តាវចនាសម្ព័ន្ធ និងដំណើរការដែលត្រូវបានអនុវត្តដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ដើម្បីជូនព័ត៌មាន ចាត់ចែង ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពរបស់ក្រសួង ស្ថាប័ន ឆ្ពោះទៅសម្រេចបាននូវគោលបំណងរបស់ខ្លួន។
- អ្នកជំនាញពីក្រៅ សំដៅដល់បុគ្គលដែលមានគុណវុឌ្ឍិលើជំនាញដោយឡែក ដែលត្រូវបានអញ្ជើញមកជួយការងារសវនកម្មតាមការចាំបាច់។
- ឯករាជ្យ សំដៅដល់សេរីភាពក្នុងការអនុវត្តវិជ្ជាជីវៈសវនកម្មដោយមិនត្រូវទទួលបានការកំណត់តម្លៃ ឬឥទ្ធិពលណាមួយដែលនាំឱ្យប៉ះពាល់ដល់ភាពមិនលម្អៀងរបស់សវនករ។

